

ព្រឹត្តិបត្រ

ស្រេច: MNU-HR/2017/193		សេចក្តីសម្រេច	
ស្រេច: 12 ខែ ធ្នូ 2017			
1	ឯកសារ រចនា:	ក្រសួងសុខាភិបាល	
		គ្រឹះស្ថាន (សម្រេច)	
		ក្រសួងសុខាភិបាល ជាតិ ក្រសួងសុខាភិបាល ជាតិ	
	37	សម្រេច: 6	ស្រេច: 6
	4,874.74 រៀល	11,374.40 រៀល	ស្រេច: 11,374.40 រៀល
ក្រសួងសុខាភិបាល ជាតិ ក្រសួងសុខាភិបាល ជាតិ ក្រសួងសុខាភិបាល ជាតិ			
<ul style="list-style-type: none"> • ក្រសួងសុខាភិបាល ជាតិ ក្រសួងសុខាភិបាល ជាតិ ក្រសួងសុខាភិបាល ជាតិ 			
		<ol style="list-style-type: none"> 1. ក្រសួងសុខាភិបាល ជាតិ ក្រសួងសុខាភិបាល ជាតិ 2. ក្រសួងសុខាភិបាល ជាតិ ក្រសួងសុខាភិបាល ជាតិ ក្រសួងសុខាភិបាល ជាតិ 3. ក្រសួងសុខាភិបាល ជាតិ ក្រសួងសុខាភិបាល ជាតិ 4. ក្រសួងសុខាភិបាល ជាតិ ក្រសួងសុខាភិបាល ជាតិ 5. ក្រសួងសុខាភិបាល ជាតិ ក្រសួងសុខាភិបាល ជាតិ ក្រសួងសុខាភិបាល ជាតិ 6. ក្រសួងសុខាភិបាល ជាតិ ក្រសួងសុខាភិបាល ជាតិ 7. ក្រសួងសុខាភិបាល ជាតិ ក្រសួងសុខាភិបាល ជាតិ 8. ក្រសួងសុខាភិបាល ជាតិ ក្រសួងសុខាភិបាល ជាតិ ក្រសួងសុខាភិបាល ជាតិ 9. ក្រសួងសុខាភិបាល ជាតិ ក្រសួងសុខាភិបាល ជាតិ 10. ក្រសួងសុខាភិបាល ជាតិ ក្រសួងសុខាភិបាល ជាតិ ក្រសួងសុខាភិបាល ជាតិ 	
		<p>2017 ខែ ធ្នូ 23 ថ្ងៃ ពុធ ម៉ោង 12:00 ក្នុង ក្រសួងសុខាភិបាល ជាតិ ក្រសួងសុខាភិបាល ជាតិ ក្រសួងសុខាភិបាល ជាតិ</p>	
		<ul style="list-style-type: none"> • ក្រសួងសុខាភិបាល ជាតិ ក្រសួងសុខាភិបាល ជាតិ ក្រសួងសុខាភិបាល ជាតិ ក្រសួងសុខាភិបាល ជាតិ <p>http://mnu.edu.mv/wp-content/uploads/2016/10/Job-Application.pdf</p> <ul style="list-style-type: none"> • ក្រសួងសុខាភិបាល ជាតិ ក្រសួងសុខាភិបាល ជាតិ ក្រសួងសុខាភិបាល ជាតិ ក្រសួងសុខាភិបាល ជាតិ 	

